



ଶ୍ରୀମଦ୍ଭଗବତ ପ୍ରକଳ୍ପତଥୀ

របៀបចូលកិច្ចការអនុវត្ត

ବେଳେ: ଫ୍ରାଙ୍କ ମନ୍ଦିର, ଉତ୍ତର

សេវាស្ត្រ

၁၃

କାର୍ଯ୍ୟକ୍ରେତ୍ରରେ ଉପରେ ଅନୁମତି ପାଇଲୁଛି ଏହାରେ ଶକ୍ତିଶାଖା ଏବଂ ଶକ୍ତିଶାଖାରେ ଅନୁମତି ପାଇଲୁଛି

ଶ୍ରୀକୃତ୍ସନ୍ଦିବିଜେଷିକାର

ପ୍ରକାଶକ ଓ ଅଧ୍ୟକ୍ଷ

ଶାନ୍ତିକଣ୍ଠ

- បានយើត្សាបែងចែកមុនពីនេះព្រះរាជាណាចក្រកម្ពុជា
 - បានយើត្សាបែងចែកក្រឹត្យលេខ នស/រកន/០៩០៨/១៩៩៥ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០០៨ ស្តីពីការ ផែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
 - បានយើត្សាបែងចែកក្រឹត្យលេខ ០២/នស/៩៩ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើប្រាស់ និងការប្រព័ន្ធដែលតណ្ហាទេរដ្ឋមន្ត្រី
 - បានយើត្សាបែងចែកក្រឹត្យលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងដែនការ
 - បានយើត្សាបែងចែកក្រឹត្យលេខ នស/រកម/០៥០៥/០៩៥ ចុះថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០០៥ ដែល ប្រកាសឱ្យប្រើប្រាស់ស្តីពីស្តីពីស្តីពី
 - បានយើត្សាអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៦ ស្តីពីការរៀបចំ និងការ ប្រព័ន្ធដែលបានក្រសួង និងរដ្ឋធម៌បានធានាជាតិការដ្ឋាន
 - បានយើត្សាអនុក្រឹត្យលេខ ៥៥ អនក្រ.បក ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការ ប្រព័ន្ធដែលបានក្រសួងដែនការ
 - បានយើត្សាអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងការ ដែនការរបស់ប្រព័ន្ធស្តីពីជាតិ
 - យោងកាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងដែនការ



សេចក្តីជាមួយ
នគរាល់ខ្លួន
នគរាល់ខ្លួន

ចារ្យត្រា ១..-

ត្រូវបានបង្កើតនាយកដ្ឋានស្ថិស្ថិត និងវិភាគស្ថិស្ថិត នាយកដ្ឋានបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មាន វិទ្យា នាយកដ្ឋានគណនេយ្យជាតិ និងនាយកដ្ឋានគោលនយោបាយ និងសហប្រតិបត្តិការស្ថិស្ថិត ចំណុះវិទ្យាស្ថាន ជាតិស្ថិស្ថិត បំពេញបន្ថែមលើអនុក្រឹត្យលេខ ៥៥ អនក្រ.បក ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព័ន្ធទៅរបស់ក្រសួងដែនការ ។

គេត្តុកម្មៃ
នគរាល់ខ្លួននគរាល់ខ្លួន

ចារ្យត្រា ២..-

នាយកដ្ឋាននឹមួយៗ ដែលមានចំណេះក្នុងមាត្រា ១ ត្រូវដើរការ និងត្រូវប្រជាធិបតេយ្យប្រចាំខែ និងមានអនុប្រជាពលនាយកដ្ឋានមួយចំនួនជាផ្លូវយករារ ។

នាយកដ្ឋាននឹមួយៗ មានការិយាល័យចំណុះមួយចំនួនតាមការចំណាំ ។

ការរៀបចំ និងការប្រព័ន្ធទៅរបស់ការិយាល័យចំណុះមួយចំណុះនាយកដ្ឋានទាំងអស់នេះ ត្រូវកំណត់ដោយប្រកាស របស់ដែលត្រូវបានបង្កើតឡើងដែនការ ។

គេត្តុកម្មៃ
នគរាល់ខ្លួន

ចារ្យត្រា ៣..-

នាយកដ្ឋានស្ថិស្ថិត និងវិភាគស្ថិស្ថិត មានត្រូវធ្វើ និងការកិច្ច ដូចខាងក្រោម +

- រៀបចំ និងចំណេះក្រងចំណាត់ថ្នាក់ស្ថិស្ថិតជាតិ ដើម្បីបង្កើតការដលិតទិន្នន័យដែលបានបង្កើត និង ការវិភាគ

- រៀបចំ និងចំណេះក្រងទស្សនការណ៍ និយមន៍យស្ថិស្ថិតជាតិ
- រៀបចំ និងចំណេះក្រងវិធីសារពូលស្ថិតិរបស់ស្ថិស្ថិតជាតិ ដើម្បីធ្វើការតាមវិស័យ ដើម្បីធ្វើការដោយការប្រើប្រាស់បច្ចេកទេស និងការរិះរាយប្រព័ន្ធដែលបានបង្កើតឡើងដែនការ



- សម្របសម្រួលគ្នាចារអនុវត្តចំណាត់ថ្នាក់ស្ថិជារស្តិតិ និយមនឹងស្តិតិ និងវិធីសាស្ត្រស្តិតិ ដើម្បីឱ្យអង្គភាពស្តិតិដែលបានចាត់តាំងអនុវត្តឱ្យបានឯកភាពត្រា
- វិភាគស្តិតិស្តិជារស្តិតិ តាមប្រធានបទដែលបានពិភាករអនុត និងដំឡើន ដូចជា ភាពព្រឹក ភាពដោរអភិវឌ្ឍន៍សហស្សរវគ្គរកម្មជាតិ ការប្រើប្រាស់ពេលវេលា អាបាយុបញ្ញម ពលកម្មកុមារ និងប្រធានបទចំបាច់ផ្សេងទៀត
- ស្រាវជ្រាវ និងចងក្រោតពិមានស្តិតិស្តិជារស្តិតិ តាមសំណុំមពល និងតាមតម្លៃការរបស់អ្នកប្រើប្រាស់ អ្នកធ្វើគោលនយោបាយ និងអ្នកស្រាវជ្រាវស្តិជារស្តិតិ តែបន្ថែម និងអនុវត្តជាតិ
- ផ្សេងៗរួមទៅការវិភាគស្តិជារស្តិតិ ដល់មន្ទីរក្រសាងជាតិស្តិតិ និងអង្គភាពស្តិតិនៃក្រសួងស្ថាប័នរដ្ឋបាគិបាល
- ទទួលបន្ទុកធ្វើបញ្ជីលោកស្រីទិន្នន័យស្តិតិរដ្ឋបាល ដំឡើន និងអនុតដែលមានស្រាប់របស់ក្រសួងស្ថាប័នរដ្ឋបាគិបាល
- ផ្សេងៗសេវាកម្មស្រាវជ្រាវ និងវិភាគស្តិតិតាមសំណុំមពល និងលេខតិចត្រូវការរបស់ស្ថាប័នជាតិ តែបន្ថែម និងអនុវត្តជាតិ ។

ចាត្រា ៤.-

- នាយកដ្ឋានបច្ចេកវិទ្យា ទូរតមនាគមន៍ និងពីមានវិទ្យា មានគូនទី និងការកិច្ច ដូចខាងក្រោម +
- ជំនួយ កែលមួ ថែទាំ ដូសជុលប្រព័ន្ធបណ្តាញកំពុងដែនកុង និងទំនាក់ទំនងបញ្ញុ ព្រមទាំងទទួលពិមាន និងទិន្នន័យពិក្រសួងស្ថាប័នដែលពាក់ព័ន្ធ ដោយធានាផ្ទៃនូវសុវត្ថិភាពទិន្នន័យកុងប្រព័ន្ធស្តិតិ និងសេវាដំឡើងទៀត ដូចជាអុទិន្ទិភ័ណ៌ អីម៉ែល ការរក្សា ការបែងចែកការិយាល័យ និងការប្រាក់ប្រាក់
- វិភាគតម្លៃការការងារគ្រាយ អភិវឌ្ឍប្រព័ន្ធ និងជំនួយកម្មវិធី ដោយរូមបញ្ចូលទាំងប្រព័ន្ធទិមានក្នុងសាស្ត្រ កែតម្លៃបញ្ញា សម្រាតទិន្នន័យ បំបែងជាមិនិន្នន័យមូលដ្ឋាន ព្រមទាំងត្រួតពិនិត្យផ្ទេរកទន់ សរុបការងារអនុត និងដំឡើន
- បង្កើត រៀបចំ ថែរក្សា កែលមួប្រព័ន្ធ ត្រប់ត្រងទិន្នន័យមូលដ្ឋាន កំណត់លេខកូដ និងអភិវឌ្ឍផ្ទេរដើម្បីអនុវត្តឱ្យមានការងារការងារ និងប្រសិទ្ធភាពទៅទិន្នន័យមូលដ្ឋាន
- បង្កើត រៀបចំរំលែក និងប្រព័ន្ធគេខិចត្រូនិច ដើម្បីផ្សេងៗរួមទៅការងារណ៍ និងស្តិតិ
- ទទួលបន្ទុករៀបចំ និងអនុវត្តគោលការណ៍រៀបចំប្រព័ន្ធបណ្តាញកំពុងដែន ដើម្បីធានាដឹងចាំបាច់ប្រសិទ្ធភាព និងសុវត្ថិភាពកុងការប្រើប្រាស់ប្រព័ន្ធបណ្តាញកំពុងដែន និងទិន្នន័យ
- ត្រួតពិនិត្យការរាយបញ្ញុលទិន្នន័យ ការកែតម្លៃទិន្នន័យ សម្រាតកំបុសទិន្នន័យបំផុត និងការរាយបញ្ញុលទិន្នន័យដោយកំពុងដែន
- ផ្តល់ការបណ្តុះបណ្តាល និងផ្សេងៗរួមទៅការងារ កម្មវិធីស្រាប់បញ្ញុលដ្ឋាន និងការបង្កើតទិន្នន័យ



តាមការកំណត់របស់ឯកសាររៀនកាំ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទិន្នន័យមួលដ្ឋាន និងព័ត៌មានស្ថិតិដល់អ្នកប្រើប្រាស់ អ្នកអភិវឌ្ឍន៍ដែល អ្នកប្រើប្រាស់ស្ថិតិនៃក្រសួង ស្ថាបនាជាជនដ្ឋាកិបាល និងសាធារណជន

- ស្រាវជ្រាវ និងជាក់គ្រឿងប្រើប្រាស់បច្ចេកវិទ្យាកំពុងរឹងក្នុងក្រសួង ដែលទាក់ទងនិងការគ្រប់គ្រងប្រព័ន្ធបណ្តាញកំពុងរឹង ការអភិវឌ្ឍន៍ក្នុងក្រសួង ការអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យ ការវិភាគ និងគ្រោះ ការរៀបចំ បញ្ហាល និងដោះស្រាយដ្ឋានទិន្នន័យ អ្នកជីណៈ អូីម៉ែល រែបសាយ ។

ចារ្យា ៥..

នាយកដ្ឋានគណនោយេរៃជាតិ មានគូនាទី និងការកិច្ចដូចខាងក្រោម ។

- ចំណែន និងវិភាគស្ថិតិម៉ាក្រសដ្ឋិក ក្រសួងការគ្រប់គ្រងនៃវិទ្យាសានជាតិស្ថិតិ

- ធ្វើរាយការណ៍ស្ថិតិសានកាត់សង្គកិច្ចជាតិ ការវិភាគតាមវិស័យ អគារណ៍ និងសន្លសូវីនីដែលដោយទៀត

- ចែងក្រោ វិភាគ និងបោះផ្សាយស្ថិតិគណនោយេរៃជាតិ គណនីស្ថាបន គណនីលំបុរ គណនីចំណាយគណនីមួលដន្ត គណនីហិរញ្ញវត្ថុ គណនីពាណិជ្ជកម្មអនុវជាតិ តារាងដ្ឋានដ្ឋាន និងតារាងតម្រូវការ តារាងលំបុរ គណនីចិត្តល និងលំបុរគណនីចែង តាមប្រព័ន្ធគណនោយេរៃជាតិនៃអង្គការសហប្រជាតិ តាមដែនដោ និងដែនបច្ចុប្បន្ន ប្រចាំឆ្នាំ

- ចែងក្រោ វិភាគ និងបោះផ្សាយស្ថិតិគណនោយេរៃជាតិ តាមវិស័យដលិតកម្ម និងចំណាយតាមដែនដោ និងដែនបច្ចុប្បន្ន ប្រចាំព្រឹមឆ្នាំ

- អង្គត ចែងក្រោ វិភាគ និងបោះផ្សាយសន្លសូវីនីដែនដោនីព្រៃប្រើប្រាស់ប្រចាំខែ ព្រឹមឆ្នាំ សន្លសូវីនីដែលអ្នកដលិតប្រចាំព្រឹមឆ្នាំ សន្លសូវីនីដែនដោនីប្រចាំព្រឹមឆ្នាំ សន្លសូវីនីដែនដោនីប្រចាំព្រឹមឆ្នាំ សន្លសូវីនីដែនដោនីប្រចាំព្រឹមឆ្នាំ និងសន្លសូវីនីដែលដោយទៀត

- ប្រមូល និងចែងក្រោនិន្នន័យរដ្ឋបាល តាមក្រសួង ស្ថាបនាជាជនដ្ឋាកិបាល ដើម្បីគាំទ្រការប្រចាំស្ថានទិន្នន័យ ស្ថិតិតាមវិស័យ និងគណនោយេរៃជាតិ ប្រចាំព្រឹមឆ្នាំ និងប្រចាំឆ្នាំ

- អង្គត និងចែងក្រោនិន្នន័យរដ្ឋបាល តាមក្រសួង ស្ថាបនាជាជនដ្ឋាកិបាល ដើម្បីជាតាកុណភាពនៃការប្រចាំស្ថានទិន្នន័យ ជាតិ

- រៀបចំ និងធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្រប្រចាំស្ថានគណនី និងអនុវត្តពេញលេញតាមប្រព័ន្ធគណនោយេរៃជាតិនៃអង្គការសហប្រជាតិ

- រៀបចំ និងចែងក្រោនិន្នន័យរៀបចំស្ថិតិប្រព័ន្ធគណនោយេរៃជាតិ និងសិតិដែន ។

ចារ្យា ៦..

នាយកដ្ឋានគោលនយោបាយ និងសហប្រតិបត្តិការស្ថិតិ មានគូនាទី និងការកិច្ច ដូចខាងក្រោម



- រួចប័ណ្ណការងារជាពីរនិងប្រព័ន្ធសិតិជាតិ និងសិតិជាតិការដែលបានចាត់តាំង
 - រួចប័ណ្ណិទបច្ចានគគិយុត្តិ ដើម្បីពន្លឹងប្រព័ន្ធសិតិជាតិ និងកិច្ចសហប្រតិបត្តិការសិតិ
 - ផ្សេងៗផ្សេងៗិទបច្ចានគគិយុត្តិ ដល់ក្រសួង ស្ថាប័នរដ្ឋបាកិចាល អន្តរភាពឱកជន និងសាធារណជន គ្នាបានយកដោយដែលអាជីវកម្មរបស់ខ្លួន និងសិតិ
 - រកដីលោកស្រាយក្នុងករណីមានបទឡើសសិតិ
 - សហប្រតិបត្តិការសិតិទេរាតិ ពាបុកាតិក្នុងតំបន់ លើពិភពលោក និងសម្របសម្រួលការងារសម្រាប់អ្នកធ្វានជានិតិអន្តរជាតិ
 - សហការជាមួយស្ថាប័នជាតិ តំបន់ និងអន្តរជាតិ ដើម្បីផ្តល់ទិន្នន័យសិតិ និងលេរាកម្មសិតិ
 - គ្រប់គ្រងធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញសិតិ ដល់មន្ទីរឯក្រាម្មានជាតិសិតិ និងមន្ទីរឯក្រាម្មានជាតិសិតិ ក្រសួង ស្ថាប័នរដ្ឋបាកិចាល
 - បុកសរុបសកម្មភាពការងារ និងធ្វើឱ្យការណ៍តាមកាលកំណត់សិតិការអនុវត្តការងារសិតិ របស់វិទ្យាសានជាតិសិតិ
 - គ្រប់គ្រងិទបច្ចានគគិយុត្តិ និងគម្រោងការងារ
 - រួចប័ណ្ណ និងគ្រប់គ្រងការងារចុះថ្វីសម្ងាត់ និងប្រមូលទិន្នន័យសិតិ
 - គ្រប់គ្រងធនធានមនុស្ស អចលនម្រោញ និងធ្វើបញ្ជីការពើកណ្តុរបសវិទ្យាសានជាតិសិតិ
 - រួចប័ណ្ណដែនការយុទ្ធសាស្ត្រសកម្មភាពការងារសិតិរាយ៖ពេលខ្លឹម ១៨០២ និងវេង
 - ធ្វើគ្រប់គ្រងការងារសម្រាប់ដំណើរការការងារសិតិប្រចាំឆ្នាំ រយៈពេលខ្លឹម ១៨០២ និងវេងរបសវិទ្យាសានជាតិសិតិ
 - ធ្វើជាលេខាជិការជាន់ជូនអណៈកម្មាធិការសម្របសម្រួលសិតិ ។

សំណងជាតិ

ମନ୍ତ୍ରାଳୟ

ଶାନ୍ତିକାଳ ୮

មាត្រា ១២ ស្ថិតិនាយកដ្ឋានសិទ្ធិភ្នំទេវអនុក្រឹត្យលេខ ៥៥ អនក្រ.បក ចុះថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៧ ស្ថិតិការរហូបចំ និងការប្រព្រឹត្តិភ្នំទេវបស់ក្រសួងដែនការ និងបទប្បញ្ញត្តិទាំងឡាយនៅក្នុងប្រជាពលរដ្ឋ អនុក្រឹត្យនេះគ្រប់ចុះការណិតរបស់ខ្លួន ។



ចារ្យការ ៤..

រដ្ឋមន្ត្រីទទួលបន្ទុកទិស្សីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងដែនការ រដ្ឋលេខាជាតិការនៃរដ្ឋលេខាជាតិការជាន់មុខងារសាធារណៈ រដ្ឋមន្ត្រី និងរដ្ឋលេខាជាតិការត្រប់ក្រសួង ស្ថាប័នដែល ពាក់ព័ន្ធផ្លូវទទួលបន្ទុកអនុវត្តអភិវឌ្ឍន៍នាមការកិច្ចរៀងទូទៅ បាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅការជានិភ័យពេញ ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៩



សម្រាប់អនុមេដ្ឋានសេវាបន្ទីតេជ្ជ នូវ សេវា

បានយកសេចក្តីជម្រាបច្ចុន

សម្រាប់អនុមេដ្ឋានសេវាបន្ទីតេជ្ជ នាយករដ្ឋមន្ត្រី

ដើម្បីស្វែងចុះហត្ថលេខា

ឯកសារនៃរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងក្រសួងដែនការ

នាយក ថន

កំណត់ទម្រង់:

- ក្រសួងប្រេបរមាណជំនួយ
- អនុលេខាជាតិការជាន់ក្រសួងប្រេបរមាណជំនួយ
- អនុលេខាជាតិការជាន់ក្រសួងពិធម៌សក
- អនុលេខាជាតិការជាន់ក្រសួងសក
- អនុលេខាជាតិការរាជរដ្ឋាភិបាល
- ខេត្តកណ្តាល សម្រាប់នាយករដ្ឋមន្ត្រី
- ខេត្តកណ្តាល ឯកសារនៃរដ្ឋមន្ត្រី
- ចុះមាត្រា ៨
- រាជកិច្ច
- ឯកសារ កាលបរិច្ឆេទ